

# Customer Qualification

- Child
  - Under age of 18.
  - Certificate of birth or passport (with least 3 months validity) or any other identification document issued by the authority.
- Parents or Guardians
  - **Cambodian**
    - Be adults age 18 and older.
    - Have an identification document such as Cambodian identify card, passport (with least 3 months validity) or any other identification document with photo and issued by the authority.
  - Foreigners
    - Be adults age 18 and older.
    - Have a passport which is valid for at least 3 months.
    - Have a residential document in Cambodia, certification of employment, employment contract, business agreement, or mission document.
    - Have a phone, fax, or email address.
    - Have a judgment of the court, in the case of guardians by mandate.



សម្រាប់ព័ត៌មានបន្ថែមសូមស្កេនទីនេះ  
 For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង  
 For ACLEDA Bank services requirements or more information, please contact our 24-hour customer service:  
**+855 (0)23 994 444**  
**+855 (0)15 999 233**  
 អ៊ីម៉ែល: [inquiry@acledabank.com.kh](mailto:inquiry@acledabank.com.kh)  
 វេបសាយ: [www.acledabank.com.kh](http://www.acledabank.com.kh)



# គណនីអនាគតកុមារ

## Future Kid Account



# គណនីអនាគតកុមារ

ឪពុក-ម្តាយ ឬអ្នកអាណាព្យាបាលអាចបើកគណនីសម្រាប់កូន ឬកុមារ ដែលស្ថិតនៅក្នុងបន្ទុក ដើម្បីគ្រប់គ្រងសាច់ប្រាក់ឱ្យមានសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់ ។

## អត្ថប្រយោជន៍

- មានសុវត្ថិភាព និងតម្លាភាពក្នុងការគ្រប់គ្រងសាច់ប្រាក់នៅធនាគារ អេស៊ីលីដា ។
- ផ្តល់ឱកាសឱ្យកុមារស្វែងយល់ពីអត្ថប្រយោជន៍នៃការសន្សំប្រាក់ និងបង្រៀនកុមារឱ្យមានចំណេះដឹងមូលដ្ឋានក្នុងការទូទាត់តាមរយៈប្រព័ន្ធធនាគារតាំងពីកុមារភាព ។
- ទទួលបានចំណូលខ្ពស់ពីការប្រាក់ ។

## លក្ខណៈពិសេស

- លោកអ្នកអាចបើកគណនីអនាគតកុមារ ជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត ។
- លោកអ្នកអាចទិញប័ណ្ណធានារ៉ាប់រងអាយុជីវិត ដែលបុព្វលាភរ៉ាប់រងសរុបមានចំនួនចាប់ពី ៥.០០០ ដុល្លារអាមេរិក ឡើងទៅ (ករណីមានតម្រូវការ) ។
- មានអ្នករួមគណនី ជាឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល និងត្រូវកំណត់យកឈ្មោះកុមារ ជាឈ្មោះគណនីតែម្តង ។
- ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា គឺមិនតម្រូវ ។
- សមតុល្យគណនីអតិបរមា គឺមិនកំណត់ ។

## ការដាក់ប្រាក់ ដកប្រាក់ និងការទូទាត់

លោកអ្នកអាចដាក់ប្រាក់សន្សំក្នុងគណនីតាមចំនួនដែលត្រូវបង់បុព្វលាភរ៉ាប់រងអាយុជីវិត (ករណីមានទិញប័ណ្ណធានារ៉ាប់រង) ឬតាមលទ្ធភាពជាក់ស្តែង ។ លោកអ្នកក៏អាចដកជាសាច់ប្រាក់ ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់ ឬទូទាត់ផ្សេងៗតាមតម្រូវការ ។

## លក្ខណៈសម្បត្តិ

- កុមារ
  - មានអាយុតិចជាង ១៨ឆ្នាំ (គិតត្រឹមថ្ងៃបើកគណនី) ។
  - មានសំបុត្រកំណើត ឬលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) ឬឯកសារសម្គាល់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។
- ឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល
  - ជនជាតិខ្មែរ
    - ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ ។
    - មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណដែលមានរូបថត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។
  - ជនបរទេស
    - ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ ។
    - មានលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) ។
    - មានអាសយដ្ឋានទំនាក់ទំនងច្បាស់លាស់នៅកម្ពុជា ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មនៅកម្ពុជា ឬលិខិតបញ្ជាក់បេសកកម្មពីក្រៅប្រទេស ។
    - មានលេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ។
    - ករណីជាអាណាព្យាបាលដោយអណតិ ត្រូវមានសាលក្រមពីតុលាការ ។



# Future Kid Account

can open bank account for their children to manage cash safely and receive higher interest.

## Benefits

- Security and transparency in managing cash.
- Providing child an opportunity to learn about the advantage of money savings and instruct them in the basic knowledge of payment through banking system.
- Gain high interest.

## Features

- Khmer Riel, US Dollar, and Thai Baht currencies are available for Future Kid Account.
- You can buy life insurance which the sum assured from US\$ 5,000 (if needed).
- Having parents or guardian joint account and the child's name is defined as account name.
- Initial deposit and minimum account balance is not required.
- Maximum account balance is infinite.

## Cash Deposit/Withdrawal and Payment

Parent or guardian can deposit into Future Kid Account as per a amount of insurance premium payment or as affordable. Parent or guardian also can withdraw cash or transfer to term deposit or make payments as per demand.